



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



និស្សីរាជកសាងន៍ខ្លួន
នាយកដ្ឋានបច្ចុប្បន្នកិច្ចការព្រំបែង
លេខ: ៣៩/២២២២.៩.៨

ប្រកាស

ស្តីពី

ការរៀបចំ និងការប្រព័ន្ធដែលការឱយាមៗមែនជាបន្ទាល់នៃ
លេខាធិការណ៍ជាលើអនុម័តិផ្សាយ និងន្ថានជាតិទូទៅការគ្រប់គ្រង

ប្រកាសនៃក្រសួង ឯកសារនគរបាល និងក្រសួង សំគាល់សំណង់

- បានយើងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានយើងព្រះរាជក្រឹត្យលេខ នស/កភត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងក្រសួង នៃព្រះរាជាណាចក្រកម្ពុជា
- បានយើងព្រះរាជក្រឹត្យលេខ នស/កភត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជធ៌នាកិតាល នៃព្រះរាជាណាចក្រកម្ពុជា
- បានយើងព្រះរាជក្រឹត្យលេខ ០២/នស/៩៥ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៥ ដើលប្រកាស ឱ្យប្រើប្រាប់ស្តីពីការរៀបចំ និងការប្រព័ន្ធដែលទីស្តីការគេណោរដ្ឋមន្ត្រី
- បានយើងព្រះរាជក្រឹត្យលេខ នស/កភម/០៩៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដើលប្រកាស ឱ្យប្រើប្រាប់ ស្តីពីការបង្កើតទីស្តីការគេណោរដ្ឋមន្ត្រី
- បានយើងព្រះរាជក្រឹត្យលេខ នស/កភត/០៩៩៦/២៥ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតអាជ្ញាធម៌ដោកនិទ្ទេបន្ទូកកិច្ចការព្រំដែន
- បានយើងព្រះរាជក្រឹត្យលេខ នស/កភត/០៩០៥/២៧៥ ចុះថ្ងៃទី១៥ ខែមីថ្ងៃនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា១ មាត្រា២ មាត្រា៣ មាត្រា៤ មាត្រា៥ និងមាត្រានៅក្នុងរាជក្រឹត្យលេខ នស/កភត/០៩៩៦/២៥ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតអាជ្ញាធម៌ដោកនិទ្ទេបន្ទូកកិច្ចការព្រំដែន



១/១៩

និស្សីរាជកសាងន៍ខ្លួន

Office of the Council of Ministers

Fax/phone : (855-23) 213 175

- ពានយើងអនុក្រឹត្យលេខ ២០ ននក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរំលែកស្រស់ស្រាល់ និងដែលជាជាតិការដ្ឋាន
- ពានយើងអនុក្រឹត្យលេខ ១១៥ ននក្រ.បក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់ចែនសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងចែនសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាបនប្រាក់ដាតិ និងប្រាក់ក្រោមដាតិ
- ពានយើងអនុក្រឹត្យលេខ ១៨២ ននក្រ.បក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរំលែកជាជាតិការដ្ឋានអចិន្តូយ៉ា នៃអាជ្ញាធមធាងជាតិទូលបន្ទកិច្ចការរៀបចំនិង
- យោងតាមការចំណាំ

សម្រេច
ចំណុកទី១
ចាយប្បញ្ញត្តិទេស

រូបភាព៖ -

ប្រកាសនេះ មានគោលដៅកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះឱ្យនាយកដ្ឋានរំលែកជាជាតិការដ្ឋានអចិន្តូយ៉ា នៃអាជ្ញាធមេជាតិទូលបន្ទកិច្ចការរៀបចំនិង សំដើរដើរ ប្រសិទ្ធភាពការងារនៅតាមនាយកដ្ឋាននៅក្រោមឱ្យនាយកដ្ឋានអចិន្តូយ៉ា នៃអាជ្ញាធមេជាតិទូលបន្ទកិច្ចការរៀបចំនិង។

រូបភាព២ -

ប្រកាសនេះ មានគោលបំណងចូលចាប់ក្រោម ៖

- បង្កើតឱ្យមានការិយាល័យចំណុះឱ្យនាយកដ្ឋានរំលែកជាជាតិការដ្ឋានអចិន្តូយ៉ា នៃអាជ្ញាធមេជាតិទូលបន្ទកិច្ចការរៀបចំនិង
- កំណត់ការរំបងចែកតួនាទី និងការកិច្ចប្រាក់ការិយាល័យនឹមួយៗ ដើម្បីជានាថ្មីគុណភាពការងារប្រកបដោយប្រសិទ្ធភាព និងគុណភាព។

រូបភាព៣ -

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះគ្រប់នាយកដ្ឋាននៃរំលែកជាជាតិការដ្ឋានអចិន្តូយ៉ា នៃអាជ្ញាធមេជាតិទូលបន្ទកិច្ចការរៀបចំនិង។

ការិយាល័យនឹមួយៗចំណុះឱ្យនាយកដ្ឋាននៃរំលែកជាជាតិការដ្ឋានអចិន្តូយ៉ា នៃអាជ្ញាធមេជាតិទូលបន្ទកិច្ចការរៀបចំនិង ដើម្បីជាយប្រជាន់០១ (មួយ) រប និងអនប្រជានមួយចំនួនតាមការចំណាំ។

ចំណុកទី២

២/១៩



នំពីគារិយាល័យចំណែះតាមអភិវឌ្ឍន៍
បញ្ជីកដែស និងទាស់ទេទ

ក្រសួង .-

នាយកដ្ឋានបច្ចេកទេស និងរាជរដ្ឋមន្ត្រី មានការិយាល័យចំណែះតាមអភិវឌ្ឍន៍ ០៣ (បី) ដូចខាងក្រោម៖

- ១-ការិយាល័យបច្ចេកទេស និងរាជរដ្ឋមន្ត្រី កម្ពុជា-ឡាតាំង
 - ២-ការិយាល័យបច្ចេកទេស និងរាជរដ្ឋមន្ត្រី កម្ពុជា-វិគិតណាម
 - ៣-ការិយាល័យបច្ចេកទេស និងរាជរដ្ឋមន្ត្រី កម្ពុជា-ចំក្បារ
- អង្គភាពខាងនៃនាយកដ្ឋានបច្ចេកទេស និងរាជរដ្ឋមន្ត្រី ធ្វើបន្ទាន់ទី១ នៃប្រកាសនេះ។

ក្រសួង .-

ការិយាល័យបច្ចេកទេស និងរាជរដ្ឋមន្ត្រី កម្ពុជា-ឡាតាំង មានការកិច្ចដូចខាងក្រោម៖

- រៀបចំគ្រោះដែនការមេ និងដែនការសកម្មភាពការដោរការរាជរដ្ឋមន្ត្រី កម្ពុជា-ឡាតាំង
- អនុវត្តដែនការមេ និងដែនការសកម្មភាពការដោរជាមួយភាគីដើម្បី និងបានបង្កើតឡើងការដោរការរាជរដ្ឋមន្ត្រី កម្ពុជា-ឡាតាំង
- ចូលរួមកិច្ចប្រជុំឡាតាំង និងកិច្ចប្រជុំពហុកាតិជាមួយនឹងប្រទេសដើម្បី និងបានបង្កើតឡើងការដោរការរាជរដ្ឋមន្ត្រី កម្ពុជា-ឡាតាំង
- ចូលរួមកិច្ចប្រជុំឡាតាំង ដើម្បីកិច្ចប្រជុំពហុកាតិជាមួយនឹងប្រទេសដើម្បី និងបានបង្កើតឡើងការដោរការរាជរដ្ឋមន្ត្រី កម្ពុជា-ឡាតាំង
- សហការជាមួយនាយកដ្ឋានក្នុងសាស្ត្រនៃក្រសួងកិច្ចប្រជុំដែនដើម្បី និងបានបង្កើតឡើងការដោរការរាជរដ្ឋមន្ត្រី កម្ពុជា-ឡាតាំង
- សហការជាមួយការិយាល័យដែនការ ដើម្បីកិច្ចប្រជុំពហុកាតិជាមួយនឹងប្រទេសដើម្បី និងបានបង្កើតឡើងការដោរការរាជរដ្ឋមន្ត្រី កម្ពុជា-ឡាតាំង
- ចូលរួមកិច្ចប្រជុំពហុកាតិជាមួយនឹងប្រទេសដើម្បី និងបានបង្កើតឡើងការដោរការរាជរដ្ឋមន្ត្រី កម្ពុជា-ឡាតាំង ដើម្បីកិច្ចប្រជុំពហុកាតិជាមួយនឹងប្រទេសដើម្បី និងបានបង្កើតឡើងការដោរការរាជរដ្ឋមន្ត្រី កម្ពុជា-ឡាតាំង
- សហការជាមួយការិយាល័យដែនការ ការិយាល័យគ្រប់គ្រងកសារ និងផ្សេងៗជាមួយនឹងប្រទេសដើម្បី និងបានបង្កើតឡើងការដោរការរាជរដ្ឋមន្ត្រី កម្ពុជា-ឡាតាំង
- សហការជាមួយការិយាល័យដែនការ ការិយាល័យគ្រប់គ្រងកសារ និងផ្សេងៗជាមួយនឹងប្រទេសដើម្បី និងបានបង្កើតឡើងការដោរការរាជរដ្ឋមន្ត្រី កម្ពុជា-ឡាតាំង



- រៀបចំពាយការណ៍បេសការិយាល័យប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំ
- បំពេញការកិច្ចផ្សេងៗទៀត ដើម្បីការអនុវត្តន៍ការងារក្នុងក្រសួង

ក្រោកវាទ់ -

ការិយាល័យប្រចេកទេស និងភាសា ដែលត្រូវបានគេកកម្ពុជា-វិគុណាម មានការកិច្ចដូចខាងក្រោម៖

- រៀបចំគម្រោងដែនការម និងដែនការសកម្មភាពការងារភាសា ខណ្ឌសីមា និងពោះបង្កាល ត្រូវបានកម្ពុជា-វិគុណាម
- អនុវត្តដែនការម និងដែនការសកម្មភាពការងារជាមួយការិយាល័យកិច្ច ក្នុងការខណ្ឌសីមា និងពោះបង្កាលត្រូវបាន
- ចូលរួមក្នុងកិច្ចប្រជុំទេរការិយាល័យ និងកិច្ចប្រជុំពាណិជ្ជកម្ម ដែលការិយាល័យនឹងបានបង្កើតឡើង
- ចូលរួមក្នុងកិច្ចប្រជុំទេរការិយាល័យ និងកិច្ចប្រជុំពាណិជ្ជកម្ម ដែលការិយាល័យនឹងបានបង្កើតឡើង
- សិក្សាសាស្ត្រប្រចេកទេស និងខេត្តការណ៍ភាសា ដែលក្នុងកិច្ចប្រជុំពាណិជ្ជកម្ម និងកិច្ចប្រជុំពាណិជ្ជកម្ម ដែលការិយាល័យនឹងបានបង្កើតឡើង
- ចងក្រងឯកសារប្រចេកទេស និងលទ្ធផលការងារភាសា ដែលការិយាល័យនឹងបានបង្កើតឡើង
- រៀបចំ និងចូលរួមជួលដែនទីត្រូវបានកម្ពុជា-វិគុណាម ជាមួយនឹងការិយាល័យ និងស្ថាប័ន ពាក់ព័ន្ធ
- សហការជាមួយនាយកដ្ឋានក្នុងសាស្ត្រ នៃក្រសួងរៀបចំដែនដីនគូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ អំពីប្រចេកទេសភាសា ដែលត្រូវបានបង្កើតឡើង
- សហការជាមួយការិយាល័យដ្ឋាន ដើម្បីគ្រប់គ្រងសម្រាប់សម្រាប់បម្រើការងារ ប្រចេកទេសភាសា ដែលត្រូវបានបង្កើតឡើង
- ចូលរួមក្នុងការចេរចាត់ជាមួយប្រទេសដើម្បី ដើម្បីកំណត់ខ្សោយនឹងការងារ និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ហេតុកិច្ចប្រជុំ
- សហការជាមួយការិយាល័យដ្ឋាន ការិយាល័យគ្រប់គ្រងឯកសារ និងផ្សេងៗផ្សាយ ដើម្បីបញ្ចូនឯកសារទាំងនេះ និងលទ្ធផលការងារភាសា ដែលក្នុងកិច្ចប្រជុំពាណិជ្ជកម្ម និងកិច្ចប្រជុំពាណិជ្ជកម្ម ដែលការិយាល័យគ្រប់គ្រងឯកសារ និងផ្សេងៗផ្សាយ
- រៀបចំពាយការណ៍បេសការិយាល័យប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំ
- បំពេញការកិច្ចផ្សេងៗទៀត ដើម្បីការអនុវត្តន៍ការងារក្នុងក្រសួង

ក្រោកវាល់ -

ការិយាល័យប្រចេកទេស និងភាសា ដែលក្នុងកិច្ចប្រជុំពាណិជ្ជកម្ម និងកិច្ចប្រជុំពាណិជ្ជកម្ម

- រៀបចំគម្រោងដែនការម និងដែនការសកម្មភាពការងារប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំ



- នៅក្នុងកម្មការកំណត់ត្រា ដែនកោងតណ្ហិន និងស្រៀម
- អនុវត្តដែនការណ និងដែនកាសកម្មភាពការងារជាមួយការិយ៍គឺ ក្នុងការខណ្ឌសីមា និងពោះបង្កើតដែនកម្មជាប់-ថ្ងៃ
 - ចុលរួមក្នុងកិច្ចប្រជុំទេរាកី និងកិច្ចប្រជុំពហុកីជាមួយនឹងប្រទេសដើម្បី
 - ឯះអនុវត្តលើដីជាក់ស្អែង ដើម្បីករកបង្កើតដែនបាស និងកំណត់ទីតាំងបង្កើតដើម្បីឡើងវិញ ក្នុងករណីដែលបាត់ប្លានមិនចំឡើងដើម្បីរស់រាយ និងធ្វើការផ្តល់សុវត្ថិភាព កំណត់បន្ទាល់ការងារ និងសង្គម ក្នុងករណីបង្កើតនៅខេត្តបាត់ប្លាក់បែក
 - ឯះអនុវត្តលើដីជាក់ស្អែង ដើម្បីខណ្ឌសីមា និងពោះបង្កើតដែនបន្ទាល់ ក្នុងករណីមានតម្លៃការ
 - សិក្សាស្រាវជ្រាវប្រចុកទេស និងខែករណីរាស់នឹងគ្រប់ប្រកែទ ដើម្បីយកជាចំនួយដឹងតិះការងារ និង
 - ចងក្រងធនកសារបច្ចុកទេស និងលទ្ធផលការងាររាស់នឹងដែនការិយ៍ទាំងពីរសម្រាប់បាន
 - រៀបចំ និងចុលរួមដលិតដែនទីត្រាំដែនកម្មជាប់-ថ្ងៃ ជាមួយស្ថាបន និងការិយាល័យពាក់ព័ន្ធ
 - សហការជាមួយនាយកដ្ឋានក្រុមិសាស្ត្រ នៃក្រសួងរៀបចំដែនដីគ្របនីយកម្ម និងសំណង់ និងស្ថាបនពាក់ព័ន្ធ អំពីបច្ចុកទេសរាស់នឹងព្រមទាំង
 - សហការជាមួយការិយាល័យរដ្ឋបាល ដើម្បីគ្រប់គ្រងធនកសារ និងបរិភាគ សម្រាប់បញ្ជីការងារ បច្ចុកទេសរាស់នឹង
 - ចុលរួមក្នុងការចារ៉ាជាមួយប្រទេសដើម្បី ដើម្បីខណ្ឌសីមា និងពោះបង្កើតដែន និងធ្វើកំណត់ហេតុកិច្ចប្រជុំ
 - សហការជាមួយការិយាល័យរដ្ឋបាល ការិយាល័យគ្រប់គ្រងធនកសារ និងផ្សេងៗផ្សេយ ដើម្បីបញ្ចូនឯកសារទាំងនឹងនិងលទ្ធផលការងាររាស់នឹងដែនសម្រាប់បាន ដើម្បីក្រឡាតកនៅការិយាល័យគ្រប់គ្រងធនកសារ និងផ្សេងៗផ្សេយ
 - រៀបចំរាយការណីរាស់ការិយាល័យប្រចាំខែ គ្រឿមាស ចមាស និងមាស និងប្រចាំឆ្នាំ
 - បំពេញការកិច្ចផ្សេងៗទៀត ដើម្បីកំណត់នាយកដ្ឋានប្រគល់ជូន។

ចំពុកទី៣
អំពីការិយាល័យចំណុះជាយកដ្ឋាន
ព័ត៌មានអនុម័ត្តការណី

រូបភាព -

នាយកដ្ឋានព័ត៌មានក្រុមិសាស្ត្រ និងដលិតដែនទី មានការិយាល័យចំណុះជាយកដ្ឋាន (មី) ឬចាប់ដោយក្រោម៖



១-ការិយាល័យព័ត៌មានកូមិសាស្ត្រ

២-ការិយាល័យដែលផ្តល់ជូនទី

អង្គភាពលេខនៃនាយកដ្ឋានព័ត៌មានកូមិសាស្ត្រ និងដែលផ្តល់ជូនទី ជាទុបសម្បែនទី២ នៃប្រកាស

នៃ៦

រូបរាង១ .-

ការិយាល័យព័ត៌មានកូមិសាស្ត្រ មានការកិច្ចដូចខាងក្រោម៖

- រៀបចំគម្រោងដែនការមេ និងដែនការសកម្មភាពដោយសង្គ់ និងប្រមូលព័ត៌មានកូមិសាស្ត្រ នៅលើទីការដែលកូមិសាស្ត្រដាក់វិស័យ ទាំងនៅលើដី និងសមូទ្រ
- រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងក្រោមឱ្យការិយាល័យលទ្ធផលនៃការរៀបចំដែនការសង្គ់ដែលសម្រេចបាន
- ធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងព័ត៌មានកូមិសាស្ត្រ ដោយបង្កើតកម្មវិធីនានា និងការរៀបចំសម្រេចបាន ទិន្នន័យដែលភាគីទាំងពីរសម្រេចបានលើការងាររៀបចំដែនការសង្គ់ដែន
- សិក្សា និងរៀបចំកម្មវិធីអភិវឌ្ឍន៍សំណង់បច្ចុប្បន្ន ដើម្បីគ្រប់គ្រង និងប្រើប្រាស់សម្រេចបានតាមសការពារបច្ចុប្បន្ន
- សហការ និងចូលរួមជាមួយផ្ទៀងផ្ទាត់ការដែនការសង្គ់ព័ត៌មានកូមិសាស្ត្រ ដើម្បីចូលរួមកសាងដែនទីត្រូវដែនតាមរបៀបដែនការការពារ និងដែនទីត្រូវដែនកម្មជាមួយប្រទេសដឹកខាង
- សហការជាមួយការិយាល័យកូមិសាស្ត្រ នៃក្រសួងរៀបចំដែនដីគ្រប់គ្រងកម្មសង្គ់ និងសំណង់អំពីបច្ចេកទេសកសាងប្រព័ន្ធទីត្រូវដែនកូមិសាស្ត្រ
- ចូលរួមចារចារជាមួយប្រទេសដឹកខាង ដើម្បីកំណត់យកព័ត៌មានកូមិសាស្ត្រជាទុកដាក់
- សហការជាមួយការិយាល័យគ្រប់គ្រងដែនការ និងផ្សេងៗជាមួយប្រទេសដឹកខាង និងការងារត្រូវដែន ដើម្បីក្រោមឱ្យការិយាល័យគ្រប់គ្រងដែនការ និងផ្សេងៗជាមួយ
- រៀបចំទាមរបៀបសំណង់ការិយាល័យប្រចាំខែ ត្រីមាស ធមាស នួមាស និងប្រចាំឆ្នាំ
- បំពេញការកិច្ចដែនដីទៅតុក ដែលប្ដាក់ដឹកនាំនាយកដ្ឋានប្រគល់ដូចនេះ។

រូបរាង១០ .-

ការិយាល័យដែលផ្តល់ជូនទី មានការកិច្ចដូចខាងក្រោម៖

- រៀបចំគម្រោងដែនការមេ និងដែនការសកម្មភាពសម្រាប់បញ្ជីត្រូវការដែលផ្តល់ជូនទីត្រូវដែនកម្មជាមួយនិងប្រទេសដឹកខាង
- រៀបចំចែងក្រង ប្រមូលទិន្នន័យ ដើម្បីផ្តល់ជូនទីត្រូវដែនទីត្រូវដែន
- សហការ និងចូលរួមជាមួយផ្ទៀងផ្ទាត់ការដែនការសង្គ់ដែនទីត្រូវដែនតាមរបៀបដែនការការពារ និងដែនទីត្រូវដែនកម្មជាមួយប្រទេសដឹកខាង
- សហការគ្រប់គ្រង និងថែរក្សាទបករណ៍សម្ងាត់ទីត្រូវដែនទីជាមួយនិងការិយាល័យប្រចាំឆ្នាំ
- សហការជាមួយការិយាល័យកូមិសាស្ត្រ នៃក្រសួងរៀបចំដែនដីគ្រប់គ្រងកម្មសង្គ់ និងសំណង់អំពីបច្ចេកទេសកសាងប្រព័ន្ធទីត្រូវដែនកូមិសាស្ត្រ



អំពីបច្ចេកទេសកសាងដែនទីព្រំដែន

- ចុលមួយចរាបាតាកិច្ចយប់ប្រជុំដែនទីព្រំដែន
- សហការជាកិច្ចយករិយាល័យគ្រប់គ្រងឯកសារ និងផ្សេងៗផ្សាយ ដើម្បីបញ្ចូនឯកសារទាក់ទង និងការធ្វើដឹកជញ្ជូនទីព្រំដែន ដើម្បីក្រុមក្រសួងការិយាល័យគ្រប់គ្រងឯកសារ និងផ្សេងៗផ្សាយ
- រៀបចំបាយការណ៍របស់ការិយាល័យប្រចាំខែ ក្រុមស និងក្រុមស និងប្រចាំឆ្នាំ
- បំពេញការកិច្ចផ្សេងៗរៀបចំដែនទីព្រំដែនទីព្រំដែន។

ចំណេះចិត្ត

នំពិភាក្សានំបែងចំណុះតាមអនុវត្តន៍
ក្រសួងការិយាល័យប្រចាំឆ្នាំ

ក្រសាន់ -

នាយកដ្ឋានគ្រប់គ្រងឯកសារ និងផ្សេងៗផ្សាយ មានការិយាល័យចំណុះចំណុះចិត្ត ០១ (មួយ) គីឡូ ការិយាល័យគ្រប់គ្រងឯកសារ និងផ្សេងៗផ្សាយ។
អង្គការណ៍នៃនាយកដ្ឋានគ្រប់គ្រងឯកសារ និងផ្សេងៗផ្សាយ ជាទុបសម្ព័ន្ធីទី៣ នៃប្រកាស ១៨៦៤

ក្រសាន់ -

ការិយាល័យគ្រប់គ្រងឯកសារ និងផ្សេងៗផ្សាយ មានការកិច្ចដឹងទាន់ព្រមទាំង

- រៀបចំដែនការសកម្មភាព និងលើកគ្រោះបែងចំនាយកដ្ឋាន
- សហការ និងប្រមុល ចំណេះចំណេះចិត្តឱ្យតាមលក្ខណៈបច្ចេកទេស ឯកសារពាក់ព័ន្ធ និងលិខិតបទដ្ឋានគ្រប់គ្រងឯកសារ និងដែនទីដែលទាក់ទងនិងកិច្ចការព្រំដែនពីគ្រប់ការិយាល័យទាំងអស់
- ថែរក្សា ការពេនឯកសារ និងដែនទី ដោយធានាចិត្តបាននូវគុណភាពខ្ពស់
- ឱះបញ្ជីតាមដែនឯកសារដែលការិយាល័យ និងអង្គការផ្សេងៗបានខ្សោយតាមគ្រប់គ្រងឯកសារ និងច្បាស់លាស់
- សិក្សា ពិនិត្យមើលទីតាំង បរិយាណ ដើម្បីរៀបចំទុកដាក់ឯកសារទីមេនសណ្ឌាប់ឆ្នាំប៉ុណ្ណោះ មានសុវត្ថិភាព និងងាយស្រួលគ្នាបានស្ថិតិយោគ
- ឯកសារទាំងអស់និងត្រួវឈ្មោះទុកដាក់ឯកសារទីមេនសណ្ឌាប់ឆ្នាំប៉ុណ្ណោះ និងត្រួតពិនិត្យជាប្រចាំឆ្នាំក្នុងការថែរក្សា ទិន្នន័យ
- គ្រប់ឯកសារទាំងអស់និងត្រួវឈ្មោះទុកដាក់ឯកសារទីមេនសណ្ឌាប់ឆ្នាំប៉ុណ្ណោះ និងត្រួតពិនិត្យជាប្រចាំឆ្នាំក្នុងការថែរក្សា ទិន្នន័យ
- ប្រមុលសំណុះស្រាវជ្រាវ និងឯកសារទាំងអស់របស់លេខាជាតិការដ្ឋានអបិវឌ្ឍយោងដោយប្រព័ន្ធដី



- គម្រោះទុក និងជាយស្សលរកយើង្វុវត្ថេការព័ត៌មាន
- ប្រមូលផ្តុំ និងចងក្រឹងកសារកំណត់ហេតុដី ឯកសារផ្តលប្រធែសតាំងពីរបានជក ភាពត្បា និងជកសារសិក្សាស្រាវជ្រាវ កំដួងជកសារសិក្សាសាលាដោយចង ដើម្បីប្រើប្រើការ សិក្សាភ្លោះផ្តាស់
 - ដើម្បីប្រើប្រើការប្រើប្រាស់ជកសារ ត្រូវដាក់លេខកូដជកសារ សេវារក្យ និងការគ្រប់គ្រងការទី ឯកសារ និងសេវាប្រភេទនាមពេលវេលាទាមការក្រោមតាមការពេន្ធដែលអាមេរិករដ្ឋមានប្រជាធិបតេយ្យ
 - ឱ្យត្រួចរាយពីទីមានទាក់ទងនិងការងាររហូមនៃតាមការណែនាំបស់ប្រជាន់លេខាជាតិការដ្ឋាន គ្រប់គ្រង និងចែនការគេហទំនាក់របស់លេខាជាតិការដ្ឋានអាមេរិករដ្ឋមាន
 - ប្រមូលកាលមាតិការ និងពីទីមានពីការឃើមឈាល់យន្តនាម ដើម្បីធ្វើបច្ចុប្បន្នភាពគេហទំនាក់
 - ចំពោះ និងរួចចំប្រព័ន្ធការពារណ៍គេហទំនាក់របស់លេខាជាតិការដ្ឋានអាមេរិករដ្ឋមាន
 - គ្រប់គ្រងគេហទំនាក់តាមរយៈបណ្តាញសង្គមបេតេលេខាជាតិការដ្ឋានអាមេរិករដ្ឋមាន
 - ធ្វើឱ្យឈាមបេតេលេខាជាតិការដ្ឋាន និងឈាមយោបល់គុងទំនាក់បណ្តាញសង្គមដោយ ឬណ៍តាមរយៈទំនាក់បណ្តាញសង្គម
 - រួចចំប្រព័ន្ធការណ៍របស់ការឃើមឈាល់យប់ព័ត៌មាន និងប្រព័ន្ធផ្លូវការណ៍ ដែលបង្ហាញបានច្បាស់បានច្បាស់
 - បំពេញការកិច្ចដោយចង នៅត្រូវបានចូលរៀបចំឡើង ដែលបង្ហាញកំណត់នៅត្រូវបានប្រគល់ជូន។

**ចំពូកទី៥
អំពើការិយាល័យបំណុះលាយអន្តោះ
ខ្លួន និងការិយាល័យទី៥**

ច្បាប់ទី៥ .

នាយកដ្ឋានធ្វើឱ្យបាន និងហិរញ្ញវត្ថុ មានការឃើមឈាល់យប់ចំណុះចំនួន ០៣ (បី) ដូចខាងក្រោម៖

១-ការឃើមឈាល់យប់ចំណុះ

២-ការឃើមឈាល់យប់ចំនួន

៣-ការឃើមឈាល់យប់ចំណុះការ និងទំនាក់ទំនង

អង្គការលើនៃនាយកដ្ឋានធ្វើឱ្យបាន និងហិរញ្ញវត្ថុ ជាបសម្ព័ន្ធី៤ នៃប្រកាសនេះ។


ច្បាប់ទី៦ .

ការឃើមឈាល់យប់ចំណុះ មានការកិច្ចដូចខាងក្រោម៖

- រួចចំធ្វើដែនការមេ និងដែនការសកម្មភាព និងលើកគ្រមោងរបស់នាយកដ្ឋាន
- ទទួលបន្ទុកការងារជកសារ




- សហការដោម្បូយការិយាល័យពាក់ព័ន្ធឌើផែនការ ទិន្នន័យ សកម្មភាពការងារ និងលើកតម្រឈរ សម្រារ: ដើម្បីបញ្ចីឡើងការិយាល័យនាសាបស់លេខាធិការដ្ឋានអចិន្តូយ៍
- គ្រប់គ្រង ពាក់ចំណេះ ឯកសារឱ្យបានទាន់ពេល ព្រមទាំងធ្វើការរំលែកលិខិតចេញ-ចូលដួន ការិយាល័យជំនាញដែលពាក់ព័ន្ធម្យបានចាប់ហេតុ និងចំណេះដោយជានាប្រសិទ្ធភាព និងសុវត្ថិភាពការងារ
- សហការដោម្បូយការិយាល័យពិធីការ និងទំនាក់ទំនងជ្រើរបំលិខិតខ្លួនមាន និងលិខិតបេស កកម្មដួនច្បាក់ដីកន្លែង និងមន្ទីរគ្រប់លំដាប់ច្បាក់
- សហការដោម្បូយការិយាល័យពិធីការ និងទំនាក់ទំនង គ្រប់គ្រង និងចងក្រងមិធ្យាបាយទំនាក់ ទំនង (លេខខ្លួនស៊ូ លេខខ្លួនសារ អីមីល) បេសមន្ទីរក្រោមខ្លួន និងលេខាធិការដ្ឋានអចិន្តូយ៍ និងស្ថាបនពាក់ព័ន្ធ ក្នុងនំយតាមដាន និងទំនាក់ទំនងចារន្ទការងារ និងការបញ្ចូនឯកសារ និង ផ្ទាស់បុរីតំណែងម្យបានម្យបានទាន់ពេលវេលា
- ជាតិសុវត្ថិភាព និងប្រសិទ្ធភាពការងារដ្ឋានលាស និងគ្រប់គ្រងការងារសង្គមបេស់លេខាធិការ ដ្ឋានអចិន្តូយ៍
- គ្រប់គ្រងការរំប្រួលស្ថានភាពដ្ឋានលាស មន្ទីរដការ និងសំណុំលិខិតច្បាក់លួនរបស់មន្ទីរ
- គ្រប់គ្រងការចេញ-ចូលបរិវេណបន្ទប់ធ្វើការនៃលេខាធិការដ្ឋានអចិន្តូយ៍គ្រប់ពេលវេលា
- រៀបចំសណ្ឌាប់ច្បាប់ និងអនាម័យក្នុងការិយាល័យនៃលេខាធិការដ្ឋានអចិន្តូយ៍
- ភ្នាប់សការណ៍ច្បាក់ដីកន្លែង (បេសកកម្មក្នុង និងក្រោមប្រទេស) ក្នុងករណីចំណាត់ក្រុវអម ដំណើរដោម្បូយច្បាក់ដីកន្លែង ដើម្បីប្រមូលទិន្នន័យនិងព័ត៌មាន បុច្ចិន្ទុមក្នុងសមាសការគណៈប្រតិកុ បុច្ចិន្ទុមក្នុងស្ថាបននៃពេលចុះបំពេញបេសកកម្មការងារ
- ផ្ទាល់ផ្ទើផ្ទាល់ គ្រប់គ្រងទ្រពូសម្បត្តិគ្រប់ប្រកេទ និងខែករណ៍សម្រារ:បច្ចេកទេសវាស់ដែង ដើម្បីបញ្ចីឡើងការប្រព័ន្ធដែលបានលួចបានល្អប្រសើរ
- ដំរករក និងផ្តល់សុវត្ថិភាព បិទ្យាដឹងខ្លួនគ្រប់ប្រកេទ
- រៀបចំ និងទទួលខុសត្រូវបញ្ជីសារពីកំណត់ និងការងារដែលមិនចំណាត់កំណត់ឡើងទេ សម្រាប់ប្រព័ន្ធដែលបានលួចបានល្អប្រសើរ
- សហការដោម្បូយការិយាល័យពិធីការ និងទំនាក់ទំនង រៀបចំកិច្ចប្រជុំផ្ទើក្នុង កិច្ចប្រជុំទេរាជី បុគ្គលិតបុរាណ តាមការណែនាំបេស់ប្រជាធិបតេយ្យ
- ធ្វើកំណត់ហេតុ ប្រព័ន្ធការណ៍គ្រប់កិច្ចប្រជុំបេស់លេខាធិការដ្ឋានអចិន្តូយ៍
- សហការដោម្បូយការិយាល័យគ្រប់គ្រងឯកសារ និងផ្តល់សុវត្ថិភាព ដើម្បីរៀបចំទុកដាក់ឯកសារ គ្រប់ប្រកេទ ដោយបញ្ចូនឯកសារកំណត់ហេតុ និងឯកសារដែលមានតម្លៃលើផ្ទើរចេញប៉ះទាំងអស់ ទៅក្នុងប្រព័ន្ធកំពុងទៅ និងទៅក្នុងបន្ទប់ទុកដាក់ឯកសារ សម្រាប់បញ្ចីឡើងការងារប្រសិទ្ធភាព និងលេខាធិការដ្ឋានអចិន្តូយ៍
- សហការដោម្បូយការិយាល័យចំណុះនាយកដ្ឋាននៃលេខាធិការដ្ឋានអចិន្តូយ៍ ដើម្បីដោយរាយ



- ការណ៍បុកសុបលទ្ធផលការងារ និងលើកទិសដៅការងាររួមទៅតាមកាលកំណត់ រួចជាក់
ជូនប្រធាននាយកដ្ឋាន ដើម្បីដាក់ជូនប្រធានលេខាធិការដ្ឋានអចិន្តីយ៉ា
- ធ្វើការទំនាក់ទំនង សម្របសម្រួល និងសហការដោម្បួយអនុគណៈកម្មការបច្ចេកទេសខេត្តជាប់ព្រំ
ដែន និងក្រសួង ស្ថាបនពាក់ព័ន្ធលើកិច្ចការងារព្រមទាំង
 - រៀបចំពាយការណ៍បែលការិយាល័យប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំ
 - បំពេញការកិច្ចផែឃុំទៀត ដើម្បីជីវិតនៅក្នុងប្រតិបត្តិភាពជាប់ព្រំ

ក្រសួង .-

- ការិយាល័យហិរញ្ញវត្ថុ មានការកិច្ចជូនខាងក្រោម៖
- រៀបចំដែនការសកម្មភាព និងលើកគ្រោងរបស់នាយកដ្ឋាន
 - ទទួលបន្ទុកការងាររហូតដល់
 - ធ្វើការងារកសុករ និងគណនេយ្យ
 - រៀបចំគ្រោងចិត្ត និងគ្រប់គ្រងចំណូលចំណាយចិត្តការងារ
 - រៀបចំ និងលើកគ្រោងចិត្តការងារប្រចាំខែកាតិ ត្រីកាតិ និងការងារពាន់បង្កាល ខណ្ឌ
សីមាភ្លាំដែនកម្មជាតិម្បយនិងប្រទេសជីតាង និងសកម្មភាពចុះបំពេញបែលកកម្មផែឃុំ
 - តាមដាន និងធ្វើពាយការណ៍បែលកកម្មជីតិត្តិការហិរញ្ញវត្ថុ
 - រៀបចំ និងចងក្រោងដែនការចិត្តការងារ និងត្រីមាស ធមាស និងប្រចាំឆ្នាំបែលខាងក្រោម៖
 - លើកគ្រោងចិត្តការងារប្រចាំឆ្នាំ និងតាមដានការប្រតិបត្តិបែលខាងក្រោងអចិន្តីយ៉ា
 - ពិនិត្យ និងដម្ចោះការកសាងចំណូល-ចំណាយចិត្តការងារបែលខាងក្រោងអចិន្តីយ៉ា
 - កាយតម្លៃ និងគ្រួតពិនិត្យការអនុវត្តគ្រោងនានាដែងផ្ទុកបច្ចេកទេស និងផ្ទុកហិរញ្ញវត្ថុ
 - រៀបចំពាយការណ៍ចិត្តការងារ និងចងក្រោងស្រែកកែចំណាយចិត្តការងារ
 - ប្រមូលផ្តុំ និងសម្របសម្រួលជាតុកិត្តិការ
 - រៀបចំ និងរក្សាទុកដកសាស្ត្រមាប់ការងារអធិការកិច្ច និងសាននកម្ម
 - តាមដានការអនុវត្តចំណាយប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំបែលខាងក្រោង
អចិន្តីយ៉ា
 - គ្រប់គ្រងបញ្ជីចំណូល-ចំណាយ និងចងក្រោងកសាងសាធិការប្រចាំឆ្នាំ
 - រៀបចំប្រាក់ខបត្តមួលម្មាប់ម្រោះ និងធ្វើដែនការអំពីតម្លៃការគ្រប់គ្រង និងការបែងចែកប្រែង
តន្លន់របស់ស្ថាប័ន
 - ប្រមូលផ្តុំ និងសម្របសម្រួលរបស់ការចំណាយទាំងអស់របស់លេខាធិការដ្ឋានអចិន្តីយ៉ា
 - លើកគ្រោងផ្តុំតែង និងសម្រារការិយាល័យរបស់អង្គភាព
 - រៀបចំដកសាងទុកដាក់ចំណាយចិត្តការងារ
 - រៀបចំពាយការណ៍បែលនាយកដ្ឋានប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំបែលខាងក្រោង



- បំពេញការកិច្ចផ្សេងៗទៀត ដើម្បីអាក់ដីកនាំនយកជ្លានប្រគល់ជូន។

ក្រសួង១៦ .


- ការិយាល័យពីដីការ និងទំនាក់ទំនង មានការកិច្ចដូចខាងក្រោម៖
 - រៀបចំនឹងការសេវាកម្មភាព និងលើកកម្មការដែលបានប្រគល់ជាយកជ្លាន
 - សម្របសម្រួលការដោរសង្គមរវាងប្រទេសជាតិ ជាមួយនឹងស្ថាប័នផ្សេងៗ
 - គ្រប់គ្រង និងចកចារលិខិតគ្រប់ប្រកេទដោយធានាប្រសិទ្ធភាព និងសុវត្ថិភាពឯកសារ
 - រៀបចំបែបទស្សារប់លិខិតផ្តុំដើរ ទិន្នន័យការដូចជាកំណត់និងការកិច្ច និងមន្ទីរដើរត្រូវទៅបំពេញបេសកកម្មជូនប្រទេស
 - រៀបចំលិខិតខ្លួនសាម និងលិខិតបេសកកម្មជូនប្រទេស និងមន្ទីរគ្រប់លំដាប់ប្រទេស
 - បំពេញការដោរក្នុងស្រុក
 - ធ្វើទំនាក់ទំនង និងចងក្រងមធ្យាបាយទាក់ទង (លេខទូរសព្ទ លេខទូរសារ អីមីល) របស់មន្ទីរលេខាជាជារដ្ឋានអបិវប្បយ័យ និងស្ថាប័នពាក់ព័ន្ធ ក្នុងនីយតាមដាន និងទំនាក់ទំនងចន្ទការដោរ និងការបញ្ចូនឯកសារ និងផ្តល់បញ្ជីព័ត៌មានឱ្យបានទាន់ពេលវេលា
 - រៀបចំកិច្ចប្រជុំផ្លូវ កិច្ចប្រជុំទេរកាតី ប្រកិច្ចប្រជុំពហ័រកាតី តាមការណែនាំរបស់ប្រជាធិបតេយ្យ
 - រៀបចំ និងចំណែកជាតិអនុក្រោម សម្រាប់គណៈប្រតិក្តុដើរបុគ្គលិកប្រជុំប្រជុំប្រទេស
 - ធ្វើជាមន្ទីរទំនាក់ទំនង (Liaison officer) សម្រាប់គណៈប្រតិក្តុដើរបុគ្គលិកប្រជុំប្រទេស
 - រៀបចំការស្នាក់នៅ និងហុបចុកជូនគណៈប្រតិក្តុដើរបុគ្គលិកប្រជុំប្រទេស
 - ចាត់ចែង ទទួល និងដូនដំណើរគណៈប្រតិក្តុដើរបុគ្គលិកប្រជុំប្រទេស
 - រៀបចំកន្លែងប្រជុំប្រទេស
 - រៀបចំបាយការណ៍របស់នយកជ្លានប្រចាំខែ ត្រីមាស ធមាស នព្យមាស និងប្រចាំឆ្នាំ
 - បំពេញការកិច្ចផ្សេងៗទៀត ដើម្បីអាក់ដីកនាំនយកជ្លានប្រគល់ជូន។

ចំណែកទី៦

អំពីការិយាល័យចំណុះនយកជ្លាន
និងការិយាល័យចំណុះនយកជ្លាន

ក្រសួង១៧ .

នយកជ្លានដោះស្រាយបានគុណភាពព្រមទាំង មានការិយាល័យចំណុះនយកជ្លាន និងការិយាល័យដោះស្រាយបានគុណភាពព្រមទាំង។



អង្គការលេខនៃនាយកដ្ឋានដោះស្រាយបាត់គ្មានជាបសម្ព័ន្ធីខែ នៃប្រកាសនេះ។

ក្រសាន់ -

ការិយាល័យដោះស្រាយបាត់គ្មានតាមព្រម្ព៌នេះ មានការកិច្ចជូនខាងក្រោម៖

- រៀបចំដែនការ និងគម្រោងនានាបស់ការិយាល័យ
- តាមដាន សិក្សា ស្រាវជ្រាវកំបន់ដែលមានបាត់គ្មានកំពើឡើងនៅតាមកំបន់ព្រម្ព៌នេះ
- សហការដោម្បួយការិយាល័យ នាយកដ្ឋានពាក់ព័ន្ធ និងក្រសួង ស្ថាបន អាជ្ញាធរដែនដីនៅតាមកំបន់បាត់គ្មាន ឬធ្វើពាយការណ៍ ដើម្បីស្រើបុរាណតិនិត្យ និងដោះស្រាយ
- ធ្វើបាយការណ៍លទ្ធផលដែលទទួលបានបន្ទាប់ពីការចុះពិនិត្យ និងដោះស្រាយដូចខាងក្រោម៖
- សហការដោម្បួយការិយាល័យគ្រប់គ្រងឯកសារ និងផ្សេងៗផ្សាយ ដើម្បីរៀបចំទុកដាក់ឯកសារ គ្រប់ប្រភេទ ដោយបញ្ចូនឯកសារកំណត់ហេតុ និងឯកសារដែលមានតម្លៃលើផ្សេងៗប៉ុណ្ណោះ នៅក្នុងប្រព័ន្ធកំពូទ័រ និងទៅក្នុងបន្ទប់ទុកដាក់ឯកសារ សម្រាប់បានប្រើបានដោយរបស់លេខាជាតិការដោយអចិន្តិក្រឹម
- រៀបចំបាយការណ៍បស់ការិយាល័យប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំ
- បំពេញការកិច្ចផ្សេងៗឡើត ដែលបានកំណត់នៅក្នុងតាមប្រគល់ដូចនេះ។

ចំណុចទី៣ ទំនាក់ទំនាក់ទំនាក់ទំនាក់ អភិវឌ្ឍន៍តាមព្រម្ព៌នេះ

ក្រសាន់ -

នាយកដ្ឋានអភិវឌ្ឍន៍តាមព្រម្ព៌នេះ មានការិយាល័យចំណុះចំណុះចំណុះចំណុះ ០១ (មួយ) គីការិយាល័យ អភិវឌ្ឍន៍តាមព្រម្ព៌នេះ។

អង្គការលេខនៃនាយកដ្ឋានអភិវឌ្ឍន៍តាមព្រម្ព៌នេះ ជាបសម្ព័ន្ធីខែ នៃប្រកាសនេះ។

ក្រសាន់៤០ -

ការិយាល័យអភិវឌ្ឍន៍តាមព្រម្ព៌នេះ មានការកិច្ចជូនខាងក្រោម៖

- រៀបចំដែនការ និងគម្រោងនានាបស់ការិយាល័យ
- សិក្សា ស្រាវជ្រាវបែនពិសោធន៍កូងកិច្ចអភិវឌ្ឍតាមបណ្តាបាយព្រម្ព៌នេះពីបណ្តាបាយទេសនានា ដើម្បីកសាងសេចក្តីបានកំណត់ត្រាដែល កូងកិច្ចអភិវឌ្ឍតាមបណ្តាបាយព្រម្ព៌នេះ
- សហការដោម្បួយស្ថាបនពាក់ព័ន្ធ ដើម្បីលើកគម្រោងដាក់ស្ថាបនកូងការអភិវឌ្ឍន៍តាមព្រម្ព៌នេះ
- សហការដោម្បួយការិយាល័យគ្រប់គ្រងឯកសារ និងផ្សេងៗផ្សាយ ដើម្បីរៀបចំទុកដាក់ឯកសារ គ្រប់ប្រភេទ ដោយបញ្ចូនឯកសារកំណត់ហេតុ និងឯកសារដែលមានតម្លៃលើផ្សេងៗប៉ុណ្ណោះ នៅក្នុងប្រព័ន្ធកំពូទ័រ និងទៅក្នុងបន្ទប់ទុកដាក់ឯកសារ សម្រាប់បានប្រើបានដោយរបស់លេខាជាតិការដោយអចិន្តិក្រឹម



- អស់ទៅកុងប្រព័ន្ធកំពុង និងទៅកុងបន្ទប់ទុកដាកសារ សម្រាប់បរមីឲ្យការងារយុមបស់លេខ
ជីវិតអចិន្តី
- ផ្សេចចំណាយការណ៍បេស់ការឃាល់យប្រចាំខែ គ្រឿមាស ធមាស និងប្រចាំឆ្នាំ
 - បំពេញការកិច្ចផ្សេងៗទៀត ដើលម្នាក់ដឹកនាំនាយកដ្ឋានប្រគល់ដូន។

ចំណែកទី៣
នគរាល់ប្រជាធិបតេយ្យ

ក្រសួងការងារ

បន្ទីរប្រជាធិបតេយ្យ ដើលម្នាក់ដឹកនាំនាយកដ្ឋានប្រគល់ដូន។

ក្រសួងការងារ

គ្រប់ប្រជាធិបតេយ្យការងារ និងអង្គភាពដើលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាម
ការកិច្ចផ្សេងៗខ្លួន ពាប់ពីថ្ងៃចុះហត្ថលេខាតម្រូវ។ ✓

ធ្វើនៅក្រសួងការងារ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦



អនុបោត្រិន:

- នាមការគណៈដ្ឋាម្ភៈ
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- អគ្គលេខាដីការជាជាតិកិច្ច
- ខ្លួនយោសមួយអគ្គមហាសាបតីតែដោយការដ្ឋាម្ភៈ
- ខ្លួនយោសមួយ ឯកឧត្តម លោកជំទាក់ ធបនាយកដ្ឋាម្ភៈ
- ជួចប្រការ២២
- រាជកិច្ច
- ឯកសារ-កាលប្រែកាស

ឆ្នាំ ១៩៦៨ លេខ ៧០ សញ្ញាប័តិ ៣ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៦ រាជកិច្ច ទំព័រ ៤៣០៤

ឧបសម្ព័ន្ធឌីជីវិត និងអភិវឌ្ឍន៍ ន.វ.គ.ន.ជ
ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០១៦

អនុការណៈនៃនៅរាយកម្មាល
បច្ចេកទេស និងនាស់ពេល


នាយកដ្ឋាន

បច្ចេកទេស និងនាស់ពេល

គ្រឹះយោនទ័រ
បច្ចេកទេស និងរាល់ដៃង
(ត្រូវដែនកម្មជាតិ-ទួរ)

គ្រឹះយោនទ័រ
បច្ចេកទេស និងរាល់ដៃង
(ត្រូវដែនកម្មជាតិ-រៀតណាម)

គ្រឹះយោនទ័រ
បច្ចេកទេស និងរាល់ដៃង
(ត្រូវដែនកម្មជាតិ-ប៊ែ)



ឧបសម្ព័ន្ធឌីជីថល នៃរដ្ឋបាល និង ក្រសួង នគរបាល នាទី ២០១៦
ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៦

អណ្តូតបាល នៃនាយកដ្ឋាន
ព័ត៌មានអភិវឌ្ឍន៍ និងជនិតផែនទី

នាយកដ្ឋាន
ព័ត៌មានអភិវឌ្ឍន៍ និងជនិតផែនទី

គ្រឿងរាយ

ព័ត៌មានក្រុមិសាស្ត្រ

គ្រឿងរាយ

ធម្មិតដែនទី ពេញដែន



ឆ្នាំ ១៩៦៨ លេខ ៧០ សង្កាត់ទី ៣ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៦ រាជកិច្ច ទំនាក់ទំនង

ឧបសម្ព័ន្ធឌីជី នៃរដ្ឋបាលនៃពេទ្យ/២០១៦ ន.ស.រ.វ
អ៊ុំឡូតិ៍ ២០ ខែ កញ្ញា ឆ្នាំ ២០១៦

អគ្គនាយកដៃខែ និងរដ្ឋបាល
ក្រសួងសាធារណៈ និងសេដ្ឋកិច្ច

នាយកដ្ឋាន

ក្រសួងសាធារណៈ និងសេដ្ឋកិច្ច

នាយកដ្ឋាន

គ្រប់គ្រងឯកសារ និងផ្សព្វផ្សាយ



ឧបសម្ព័ន្ធឌីជីថែល និងការអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍
ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០១៦


អណ្តូវការនេះ ត្រូវបាន
រៀបចំឡើង ដើម្បី



ឆ្នាំ ១៩៦៨ លេខ ៧០ សង្កាត់ទី ៣ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៦ រាជកិច្ច ទំនាក់ណែនាំ

ឧបសម្ព័ន្ធឌីជីថត នគរបាលភាសាខេណៈ/ឱ្យេះ/ ន.គ.ត.ន.ជ
អ្នកដ្ឋាន ៩៣ ផ្លូវ ៩៣ ភ្នំពេញ

ធម្មការនេះ នឹងរាយការណ៍
ជោះស្រាយបានការពាណាព្យាប័ណ្ណ



ឧបសម្ព័ន្ធឌីជីថត នៃប្រព័ន្ធសាស្ត្រ ៩៩/៩៩០១ នគរាមេរោគ
អ្នកចូលរួម នៅក្នុង ឆ្នាំ២០១៦

អណ្តូវការនៃនៃក្រសួង
អភិវឌ្ឍន៍សាធារណៈជាតិ

